




រោងពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាធ្វើកត្តប្រគេនព្រះសង្ឃប្រចាំខែ
សម្រាប់ខែ មីនា (March) ព.ស. ២៥៦៦, គ.ស. ២០២៣



	ពុទ្ធា	១
Kadeth thlang, Nhong Ngourn , Boravy Lin, Seap Ouk, Rotana Oung	ព្រហស្បតិ៍	២
ឧបាសិកា សម ឆន, ពេជ្រ សារឿន, តឹក គឹមហាក់, ឌី សេងលី, ឧបាសិកា រិត សាយ, សួន ម៉ាឡៃ, វើយ យ៉ាន	សុក្រ	៣
សុត្រិមន្តបុណ្យខួបសម្តេច ព្រះសុមេធាវិបតិ ជួន ណាត និង ព្រះសុមេធហធម្ម អ៊ុំរ៉ង មាន	សៅរ៍	៤
ឆ្លងបុណ្យខួបសម្តេច ព្រះសុមេធាវិបតិ ជួន ណាត និង ព្រះសុមេធហធម្ម អ៊ុំរ៉ង មាន	អាទិត្យ	៥
	ច័ន្ទ	៦
ខេវីន ហេង និង លាត អេង, អ៊ុំរ៉ង ហៃ និង ស៊ុម មី, ខាលានី អែម និង មៀន អុប, ខេវីន និង សុមាលី រឿម, ឈិន សុខា ច័ន្ទ លោក ដៅ ប៊ុនសាយ ឧបាសិកា លីម សុភាព	អង្គារ	៧
អ្នកស្រី ជីវី មួយ	ពុទ្ធា	៨
គាន តាប់ ណៃ តាន់	ព្រហស្បតិ៍	៩
ស្ថានទូតខ្មែរ	សុក្រ	១០
បុណ្យខួបពាណិជ្ជកម្ម ម្តាយ ឆោយ ឆាយណារ៉ែត	សៅរ៍	១១
ឧបាសិកា ហាស់ សុភាព, ថាច់ ហាន, ប្រាក់ សារឿន, ពិន ថន, តឹក ស៊ីវហ៊ាង, មួង ខន ម៉ៅ សារិន, សោម សត្យា, ស៊ុន សុត	អាទិត្យ	១២
អ្នកស្រី អាន នី ឈី និងលោក បិង ឈ ធុត យ៉ាង អ្នកស្រី ឈឹម ម៉ារី, សុខា ច័ន្ទ	ច័ន្ទ	១៣
អ្នកស្រី Sokkeang Joliena Yea ព្រមទាំងកូន និងអ្នកស្រី ស៊ុន សាមាត ព្រមទាំងកូន ម៉ុត សុន នាង មាន ឧបាសិកា ស៊ីណា ឡុក ឡុក ស៊ីណាវង្ស	អង្គារ	១៤
ឧបាសិកា ទេព ថៃ ព្រមទាំង កូនចៅ	ពុទ្ធា	១៥
ឧបាសិកា តាន់ ឡើយ ឧបាសិកា ត្រាន់ ណៃហួយ និង កូនចៅ	ព្រហស្បតិ៍	១៦
ហុ ស៊ីថា បណ្ឌិត បញ្ញាឡី និងអ្នកស្រី លក្ខិណា ឡា ឡី ព្រមទាំងបុត្រីធីតា សៅ ផន និងបុត្រី, សុខ អៀងនិងបុត្រី ឧបាសិកា សៀក ឆេង ប៊ុន ធន និង ម៉ារ៉ាឌី ដៅ ពន្លក លេ និង ករិយា	សុក្រ	១៧
លោកអ្នកស្រី កែវ ស៊ុម រស់ និត, ស្រី ឈុនទី, បូ ទូច (saturday saturday 18)	សៅរ៍	១៨
ឧបាសិកា ទួន គឹមស៊ុន, ជ្រូក ឡាយវ៉ា, ស៊ុន ស្រែង, អ្នកស្រី រី ធា, ប៉ូលីន ឌីកូ	អាទិត្យ	១៩
ឧស. ម៉ុក រឿម ឧស. អ៊ុំរ៉ង គឹមកាក់, ឧស. អ៊ុំរ៉ង រ៉ូច ឧស. ដា ជីនហ៊ាង, ឧស. សុខ ប្រឹង ឧស. ថុ ប៊ុច, ឧស. លីមហួយ ដាក់ញា ឡាឌី, អ្នកស្រី ហុលី អ៊ុំរ៉ង និងស្វាមី បុត្រី	ច័ន្ទ	២០
លោក ឆេង ឆីត អ្នកស្រី រឿង សយ Miss. Kimleng Sok លោក សាន ផុន អ្នកស្រី ម៉ៅ សាន អាចារ្យ អ៊ុក សេង និង អ៊ុក ហៃ	អង្គារ	២១
ក្រុមគ្រួសារ ផ្សារខ្មែរអង្គរ	ពុទ្ធា	២២
ឧបាសិកា លៀស អុន ឧបាសិកា អ៊ុំ អិន លោក លៀស សុធានី អ្នកស្រី ឆេង ស៊ីថា	ព្រហស្បតិ៍	២៣
ឧបាសិកា រស់ ចន, ខៀវ ចន្ទា, អ្នកស្រី ចិត្តា រឿម គុត លោក គុត សុខុម, ឧបាសិកា តាន់ ឡើយ & ត្រាន់ ណៃហួយ និង តាន់ កុកហ៊ាង, ឧបាសិកា យឹម យាង	សុក្រ	២៤
បុណ្យខួបលោក អ៊ុន ឡើង	សៅរ៍	២៥
ឧស. ទឹម ប៊ុនហាប់ ឧស. ខៀវ ហៀង, លោកអ្នកស្រី អ៊ុន ឡើង, Mr.&Mrs. Lim KimChhoeun, Mr. Tim Prom Chantha Ray, Chanrey William (your turn on Sunday 26)	អាទិត្យ	២៦
អ្នកស្រី ជិន តាំង និង ឧបាសិកា គឹមកេត, លោក ដួង ថាច់ (Mrs. Trinh Tang): Your turn is on Monday 27)	ច័ន្ទ	២៧
	អង្គារ	២៨
ឧបាសិកា សរ សារម៉េន និងបុត្រីធីតា	ពុទ្ធា	២៩
លោក ចៅ សុខប្រាស អ្នកស្រី ចៅ ស៊ាន, ឧស. ហ៊ុន ប្រាំលេង, ស៊ុន ដា, ឆេង ជូ និង ប្រាំ ទិន រ៉យ សម អុល	ព្រហស្បតិ៍	៣០
	សុក្រ	៣១

កំណត់សំគាល់: សូមមេត្តាទាក់ទងវត្តតាមទូរស័ព្ទលេខ (301) 622-6544 មុនថ្ងៃវេន ដើម្បីឲ្យដឹងចំនួនព្រះសង្ឃ។

Note: Please call the temple the day before in order to know the exact number of monks, thank you.